

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

២០១៩ * ២០២០



របាយការណ៍កិច្ចប្រជុំ

ក្រុមប្រឹក្សាបច្ចេកទេសលើកទី៤ នៃអរដ្ឋានជាតិប្រយុទ្ធនឹងជំងឺអេដស៍

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦

រៀបចំដោយ: នាយកដ្ឋានទាក់ទង និងចលនាប្រកាសនា

នៃអគ្គលេខាធិការដ្ឋាន អរដ្ឋានជាតិប្រយុទ្ធនឹងជំងឺអេដស៍

ឧបត្ថម្ភដោយ: ថវិកាជាតិ

១. សេចក្តីផ្តើម៖

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាបច្ចេកទេសលើកទី៤ សម្រាប់ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ **ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅបន្ទប់ប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័ន ព្រមទាំងតំណាងអង្គការ មិនមែនរដ្ឋាភិបាល ចំនួន៣៥រូប ។ កិច្ចប្រជុំនេះទទួលបានការឧបត្ថម្ភពីថវិកាជាតិ។

២. គោលបំណងនៃកិច្ចប្រជុំ៖

ដើម្បីបង្ហាញពីរបាយការណ៍វឌ្ឍនភាព សមិទ្ធផល និងទិសដៅបន្តក្នុងការឆ្លើយតបទៅនឹងការ រីករាលដាលមេរោគអេដស៍ ព្រមទាំងពិភាក្សា សម្របសម្រួលការងារបច្ចេកទេសតាមរបៀបវារៈ ដូចខាងក្រោម៖

- មតិស្វាគមន៍ និងគោលបំណង នៃកិច្ចប្រជុំ
- របាយការណ៍ប្រចាំខែ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- បទបង្ហាញពីសកម្មភាព Linkages របស់អង្គការ FHI 360
- និងបញ្ហាផ្សេងៗ

៣. ដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំ៖

ជាកិច្ចចាប់ផ្តើម **ឯកឧត្តម វេជ្ជបណ្ឌិត តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ដល់សមាជិក-សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់ ដែលបានអញ្ជើញចូលរួមនាពេលនេះ ហើយកិច្ចប្រជុំនឹង ប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក។

ប្រធានបទទី១៖ ឯកឧត្តម វេជ្ជបណ្ឌិត ជា ឃ៉ោ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជម្រាបជូនពីរបាយការណ៍សង្ខេប របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានធ្វើក្នុង ខែកក្កដា ឆ្នាំ២០១៦ ដូចខាងក្រោម៖

- នៅថ្ងៃទី០៦-០៨ ខែកក្កដា ឆ្នាំ២០១៦ បានចុះប្រមូលព័ត៌មានទាក់ទង នីតិវិធីនៃការប្រើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងពិនិត្យមើលការឆ្លើយតបការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។
- នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ រៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានបុរសស្រលាញ់ បុរស និងស្រីស្រស់ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមប្រជុំប្រចាំខែនៃក្រុមការងារកុមារកំព្រា និងងាយរងគ្រោះ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- រៀបចំរបៀបវារៈកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើការងារមេរោគអេដស៍ នៅប្រទេសកម្ពុជា(GDJ-TWG) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

- នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅក្រសួងសុខាភិបាល។
- នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បានចូលរួមប្រជុំពិភាក្សាការងារជាមួយលេខាធិការដ្ឋាន ប្រយុទ្ធនឹងជំងឺអេដស៍រាជធានីភ្នំពេញ ស្តីពីការអនុវត្តន៍លើកម្មវិធី MCPI នៅមន្ទីរសុខាភិបាល រាជធានីភ្នំពេញ។
- រៀបចំគោលបំណង និងកម្មវិធីសម្រាប់អនុវត្តសកម្មភាពមូលនិធិសកល ក្នុង ១៩៩.១៥៨ និង ១៦២។
- តាមដានបច្ចុប្បន្នភាពអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលទទួលបានប័ណ្ណសមធម៌ សម្រាប់ឆ្នាំ២០១៦ (ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកណ្តាល ខេត្តប៉ៃលិន ខេត្តរតនគិរី)។
- បានបញ្ចប់របៀបវារៈសម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
- បានបញ្ចប់របៀបវារៈកិច្ចប្រជុំពេញអង្គលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦
- បានបញ្ចប់របៀបវារៈសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
- បានបញ្ចប់របៀបវារៈសម្រាប់ប្រារព្ធទិវាអេដស៍ពិភពលោក ១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

របាយការណ៍សកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងខែកក្កដា ឆ្នាំ២០១៦ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងផែនការ

- បានរៀបចំខ្លឹមសារលម្អិត (Syllabus) ស្តីពីការអប់រំសុខភាព រួមទាំងការអប់រំបំណិនជីវិតស្តីពី សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការបង្ការជំងឺអេដស៍ និងគ្រឿងញៀន សម្រាប់ដាក់ បញ្ចូលទៅក្នុងសៀវភៅសិក្សា។
- បានចេញសេចក្តីណែនាំលេខ៣៣ អយក.សណន ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការ បន្តការអនុវត្តកម្មវិធីសិក្សា ពីប្រធានបទអប់រំសុខភាពនៅតាមគ្រឹះស្ថាន បឋមសិក្សា មធ្យម សិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស។
- សេចក្តីណែនាំនេះរួមបញ្ចូលទាំងការអប់រំពីបំណិនជីវិតស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវ ភេទជំងឺអេដស៍ និងគ្រឿងញៀនផងដែរ។ គោលបំណងដើម្បីបន្ត និងជំរុញការអនុវត្តកម្មវិធី សិក្សា លើប្រធានបទអប់រំសុខភាពនៅតាមគ្រឹះស្ថាន សិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ក្នុងអំឡុងពេលនៃដំណើរការអភិវឌ្ឍន៍ មុខវិជ្ជាអប់រំសុខភាព ទៅក្នុងកម្មវិធីសិក្សាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

- ក្រសួងផែនការបានសម្របសម្រួលជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្សព្វផ្សាយដល់ក្រុមសម្របសម្រួលថ្នាក់ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌ដល់អ្នកក្រីក្រដែលផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍នៅខេត្តព្រះវិហារ និងរតនគិរី។
- នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងផែនការបានចូលរួមប្រជុំស្តីពីការផ្សព្វផ្សាយ និងគាំទ្រផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នឹងក្រុមប្រឈមមុខខ្ពស់ និងធ្វើបទបង្ហាញស្តីពីព័ត៌មានសកម្មភាពនៃការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាមួយសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិតនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ផែនការសកម្មភាព និងទិសដៅសម្រាប់ខែកក្កដា ឆ្នាំ២០១៦

- រៀបចំកិច្ចប្រជុំក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើការងារមេរោគអេដស៍នៅប្រទេសកម្ពុជា(GDJ-TWG) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
- សិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើខ្លឹមសារលម្អិត ស្តីពីការអប់រំសុខភាពរួមទាំងការអប់រំបំណិនជីវិតស្តីពីសុខភាពបន្តពូជសុខភាពផ្លូវភេទ និង ការបង្ការជំងឺអេដស៍ និងគ្រឿងញៀន សម្រាប់ដាក់បញ្ចូលទៅក្នុងសៀវភៅសិក្សា។
- ចុះពិនិត្យតាមដានការបង្រៀនកម្មវិធីបំណិនជីវិត ស្តីពីសុខភាពបន្តពូជ និងសុខភាព ផ្លូវភេទដោយរួមបញ្ចូលទាំងការអប់រំពីជំងឺអេដស៍ និងគ្រឿងញៀន ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តកំពត។
- ចូលរួមរៀបចំកិច្ចប្រជុំលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងស្រីស្រស់ និងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ ប្រចាំខែ និងត្រីមាស។
- បន្តតាមដានលើរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឈមមុខខ្ពស់ និងអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។
- តាមដាន និងពិនិត្យរាល់ការអនុវត្តន៍ការងារឆ្លើយតបទៅនឹងការកាត់បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ របស់រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ។

ក្រោយពីបង្ហាញចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយបន្ថែមនូវសកម្មភាពដែលក្រុមការងារបានធ្វើកន្លងមក សម្រាប់ដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំខែរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ៖

-ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ៖ ក្រុមការងារបានជួបពិភាក្សាការងារជាមួយអង្គការ AHF Cambodia ដើម្បីពិនិត្យលើលទ្ធភាពរួមសហការគ្នាធ្វើការផ្សព្វផ្សាយការយល់ដឹងពីជំងឺអេដស៍នៅតាមសហគមន៍ជនបទ។

-ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ៖ រៀបចំលើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីលើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍កាមរោគ និងសុខភាពបន្តពូជដល់ប្រជាពលរដ្ឋស្ថិតនៅឃុំឈានឡើង ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។

គំណាងក្រសួងពាណិជ្ជកម្ម៖ បានផ្សព្វផ្សាយពីវឌ្ឍនភាពពីមេរោគអេដស៍ និងជំងឺអេដស៍ និងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ឆ្នាំ២០១៦។

ប្រធានបទទី២៖

បទបង្ហាញពីសកម្មភាព Linkages របស់អង្គការFHI 360 ដោយលោកស្រី ប្រាជ្ញ ស៊ីណាត ដូចខាងក្រោម៖

គម្រោង LINKAGES គឺជាគម្រោងសកលមួយដែលគ្រប់គ្រងដោយអង្គការ FHI360 ផ្តល់ថវិកាដោយ USAID ដែលផ្តោតទៅលើការធ្វើអោយប្រសើរឡើងនូវបរិយាកាសគាំទ្រ ដល់ការទទួលបានសេវាព្យាបាល ថែទាំ និងទប់ស្កាត់ជំងឺអេដស៍ ក្នុងចំណោមក្រុមគោលដៅប្រឈមមុខខ្ពស់នឹងជំងឺអេដស៍ សម្រាប់ក្រុមបុរសរួមភេទជាមួយបុរស អ្នកភ្លេងភេទ អ្នកចាក់គ្រឿងញៀន និងស្ត្រីបំរើការងារនៅសេវាកម្សាន្ត។

គោលដៅ LINKAGES ធ្វើអោយប្រសើរឡើងនូវកត្តាបរិយាកាសគាំទ្រដែលធានាបាននូវវដ្តសេវាព្យាបាល និងថែទាំ ក្នុងចំណោមក្រុមគោលដៅប្រឈមមុខខ្ពស់នឹងជំងឺអេដស៍។

លទ្ធផល LINKAGES កម្ពុជា៖

- បង្កើនអោយមានភាពប្រសើរឡើងនូវសេវាសុខាភិបាល ការថែទាំ និងការព្យាបាលដោយរួមទាំងការគ្របដណ្តប់ ដែលអាចអោយទុកចិត្តបានក្នុងការបន្តការថែទាំក្នុងចំណោមក្រុមប្រឈមមុខខ្ពស់។
- ការស្វែងរកសេវាព្យាបាល ថែទាំ និងទប់ស្កាត់ពេញលេញ ក្នុងចំណោមក្រុមគោលដៅប្រឈមមុខខ្ពស់នឹងជំងឺអេដស៍ ត្រូវបានពង្រឹង និងមានចីរភាព។
- ប្រព័ន្ធធ្វើផែនការ តាមដាន និងវាយតម្លៃ ត្រូវបានពង្រឹង និងធានាបាននូវគុណភាពនៃកម្មវិធីសម្រាប់ក្រុមគោលដៅ។


ក្រោយពីបង្ហាញចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយអង្គការFHI 360 ធ្វើលិខិតជាផ្លូវការមកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីធ្វើការសម្របសម្រួលជាមួយគ្នា។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១១ ថ្ងៃ ខែ ឆ្នាំ ដដែល ក្រោមបរិយាកាសរីករាយ និងស្ម័គ្រចិត្តល្អបំផុត។

ឧបសម្ព័ន្ធ៖ បញ្ជីវត្តមានអ្នកចូលរួម
ឯកសារបទបង្ហាញផ្សេងៗ

បានឃើញ និងឯកភាព
អគ្គលេខាធិការ


វេជ្ជ.តែង គង្គី


5-1-16

ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦
ប្រធាននាយកដ្ឋាន
ទាក់ទង និងចលនាប្រកាសធនធាន


លា ស៊ី